


# ពិកាសការងារក្នុងក្រសួងរៀបចំសាធារណការនៃព្រះរាជាណាចក្រកម្ពុជា



ក្រសួងរៀបចំសាធារណការនៃព្រះរាជាណាចក្រកម្ពុជា  
ក្រសួងរៀបចំសាធារណការនៃព្រះរាជាណាចក្រកម្ពុជា  
គ្រប់គ្រងការអភិវឌ្ឍន៍ដែលសម្រេចក្នុងក្រសួង  
និងក្រសួងរៀបចំសាធារណការនៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងរៀបចំសាធារណការនៃព្រះរាជាណាចក្រកម្ពុជា  
ក្រសួងរៀបចំសាធារណការនៃព្រះរាជាណាចក្រកម្ពុជា  
ក្រសួងរៀបចំសាធារណការនៃព្រះរាជាណាចក្រកម្ពុជា

ខេត្តកំពង់ចាម រាជធានីកំពង់ចាម ភូមិកំពង់ចាម ភូមិកំពង់ចាម ភូមិកំពង់ចាម  
ខេត្តកំពង់ចាម រាជធានីកំពង់ចាម ភូមិកំពង់ចាម ភូមិកំពង់ចាម ភូមិកំពង់ចាម

ក្រសួងរៀបចំសាធារណការនៃព្រះរាជាណាចក្រកម្ពុជា  
ក្រសួងរៀបចំសាធារណការនៃព្រះរាជាណាចក្រកម្ពុជា  
ក្រសួងរៀបចំសាធារណការនៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងរៀបចំសាធារណការនៃព្រះរាជាណាចក្រកម្ពុជា  
ក្រសួងរៀបចំសាធារណការនៃព្រះរាជាណាចក្រកម្ពុជា  
ក្រសួងរៀបចំសាធារណការនៃព្រះរាជាណាចក្រកម្ពុជា


( នាយកដ្ឋាន គ្រប់គ្រងការអភិវឌ្ឍន៍ )  
ឯកសារ/ឯកសារ ឯកសារ/ឯកសារ ឯកសារ/ឯកសារ

( នាយកដ្ឋាន គ្រប់គ្រងការអភិវឌ្ឍន៍ )  
ឯកសារ/ឯកសារ ឯកសារ/ឯកសារ ឯកសារ/ឯកសារ

( នាយកដ្ឋាន គ្រប់គ្រងការអភិវឌ្ឍន៍ )  
ឯកសារ/ឯកសារ ឯកសារ/ឯកសារ ឯកសារ/ឯកសារ

កណ្តាល

ក្រសួងរៀបចំសាធារណការនៃព្រះរាជាណាចក្រកម្ពុជា



องค์กรน้ำท่วมพัฒนาและจัดการน้ำแห่งชาติ  
โครงการก่อสร้างคลองบ้านไผ่ ช่วงแม่น้ำป่าสัก กม.  
บ้านไผ่ ๑๔๗+๐๐๐ ถึง ๑๕๒+๐๐๐ ลักษณะเป็นคลอง  
น้ำทิ้งที่มีลักษณะตื้นๆ แคบๆ ไม่กว้างกว่า ๑๐๐ เมตร

หมู่ที่ ๖ บ้านท่ากระเบน แขวง

ต. วังน้ำเขียว อ. สាតอย่าง

บ. บ้านท่ากระเบน

ให้สัมภาร ถนนที่ดินบ้านท่า

( นายสมมิจ ศรีวิเศษ )


ผู้แทนบ้านท่ากระเบน  
ผู้แทนบ้านท่ากระเบน

( นายพูรชัย พัชร์เมือง )

ผู้แทนบ้านท่ากระเบน  
ผู้แทนบ้านท่ากระเบน


นายพูรชัย พัชร์เมือง  
ผู้แทนบ้านท่ากระเบน

แผนที่แสดงตำแหน่งโครงการที่ตั้งอยู่บริเวณแม่น้ำป่าสัก ช่วงแม่น้ำป่าสัก กม. ๑๔๗+๐๐๐ ถึง ๑๕๒+๐๐๐ อ. สាតอย่าง จ. กาญจนบุรี  
หมู่ที่ ๖ บ้านท่ากระเบน แขวง



แผนที่ (3013)





บังคับการบริหารส่วนตัวเบอร์ ๐๒  
โครงการก่อสร้างท่อระบายน้ำเสียชั่วคราว

โครงการก่อสร้างท่อระบายน้ำเสียชั่วคราว  
ในเขตเทศบาลป่าสัก เชิงสะเมิง จังหวัดเชียงใหม่

ห้องที่ ๖ บ้านท่ากอลเดน

ต. ป่าสัก อ. คลองดาน

โครงการ สถานที่ดำเนินการ

( นายนรุณี ศรีสวัสดิ์ )

( นายพูลวรรษ พ่วงเจริญ )

( นางสาวอรุณรัตน์ ผ่องใจดี )

( นายสมชาย ฟูฟอง )

( นายสมชาย ฟูฟอง )

( นางสาวพัฒนา ใจดี )


(นายสมชาย ฟูฟอง )


แบบแสดง

รูปภาพ

หน้าที่

๓/๔





บังคับการ บริหารส่วนตัวบ้านสวนเมือง

โครงการภูมิศาสตร์และศิลป์ จังหวัดเชียงใหม่  
โครงการภูมิศาสตร์และศิลป์ จังหวัดเชียงใหม่

ชั้นที่ 6 บ้านท่าศาลาเมือง

ต. วังไทร อ. ลากูน

๙. บุญเรือง

ผู้อำนวยการ

( นายสมมิจ ศรีวิชัย )

ผู้ช่วยผู้อำนวยการ

( นายพงษ์ชัย พูลสวัสดิ์ )

ผู้ช่วยผู้อำนวยการ

( นายพงษ์ชัย พูลสวัสดิ์ )

ผู้ช่วยผู้อำนวยการ


(นายสิงโต บุญเรือง)

ผู้ช่วยผู้อำนวยการ


ผู้ช่วยผู้อำนวยการ

บัญชี

บัญชี



แบบสถาปัตยกรรม



แบบสถาปัตยกรรม

44